



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

របាយការណ៍ប្រចាំឆ្នាំវិសាសន៍ទី៣ ឆ្នាំ២០២៥



គោលដៅយុទ្ធសាស្ត្រចម្បងរបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
វិភាគថ្លៃដើម និងកំណែទម្រង់ដំណើការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក
និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និង បរិស្ថាន។
ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ៖ (៨៥៥)៣១ ៩៣៥ ០៨ ០៨
លេខទូរស័ព្ទ៖ (៨៥៥)៣១ ៦២៥ ០៧ ០៧



អ៊ីម៉ែល៖
ir@ppwsa.com.kh




ព័ត៌មានហិរញ្ញវត្ថុសង្ខេប


ស្ថានភាពហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
ទ្រព្យសកម្មសរុប(ពាន់រៀល)		៣.៤៥៧.៨០៧.៧០៦	៣.២៧៩.១៦៥.២៨១	៣.០៣៨.៣៦៥.១៧៧
ចំណូលសរុប(ពាន់រៀល)		២.០១៩.៦៨៧.៩៤៧	១.៩១៤.០៩២.៦៦៨	១.៧៥៣.៧៦៩.៣៨៦
មូលធនសរុប(ពាន់រៀល)		១.៤៣៨.១១៩.៧៥៩	១.៣៦៥.០៧២.៦១៣	១.២៨៤.៥៩៥.៧៩១
លទ្ធផលហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៣
ចំណូលសរុប(ពាន់រៀល)		៩២.៥៣០.៦៨៨	៨៨.២៧៦.០៥២	១០៤.៤៤៦.៥១៤
ចំណេញមុនបង់ពន្ធប្រាក់ចំណូល(ពាន់រៀល)		២៥.៤៦៧.១៨០	៣២.០០១.៦០៧	៤៨.៣៦៣.៤៧៨
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ(ពាន់រៀល)		២០.៣៤៦.១១៥	២១.៥៥០.៨៧២	៣៩.៧៧៣.៨១៤
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ពាន់រៀល)		២០.៣៤៦.១១៥	២១.៥៥០.៨៧២	៣៩.៧៧៣.៨១៤
អនុបាតហិរញ្ញវត្ថុ		ត្រីមាសទី៣ ឆ្នាំ២០២៥	ឆ្នាំ២០២៤	ឆ្នាំ២០២៣ (កំណត់ឡើងវិញ)
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត(ចំនួនដង)	០,២៨	០,៣៨	០,៧៦
	អនុបាតចរន្តលឿន(ចំនួនដង)	០,២០	០,១៨	០,៣៨
		ត្រីមាសទី៣ ឆ្នាំ២០២៥	ត្រីមាសទី៣ ឆ្នាំ២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៣
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម(ភាគរយ)	០,៦០	០,៦៥	១,៣៥
	អនុបាតចំណេញធៀបនឹង មូលធន(ភាគរយ)	១,៤៣	១,៤៨	២,៩៧
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៣០,៣៣	២៦,១០	៤១,១៣
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	២១,៩៩	២៤,៤១	៣៨,០៨
	ចំណេញក្នុងមួយឯកតាមូលបត្រ កម្មសិទ្ធិ(រៀល)	២៣៣,៩៤	២៤៧,៧៩	៤៥៧,៣១
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៥,៨៨	២,៩១	៤៨,៣៦

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជាដុល្លារ) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាញនីមួយៗ (លានដុល្លារ)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ (លានដុល្លារ)



សមាសភាព

ក្រុមប្រឹក្សានិបាល



ឯកឧត្តម ហង់ សុនចាន់
 រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
 ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អៀន ណារ៉ូ
 ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
 ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ុំ ម៉ាន់
 រដ្ឋលេខាធិការ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ឆាយ ទីរៈ
 អភិបាលរង
 នៃគណៈអភិបាលរាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ឡូរ៉ាវីន
 តំណាងនិយោជិត
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ណា ចន្ទី
 អភិបាលមិនប្រតិបត្តិ
 តំណាងភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ស្រេង សំខិត
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល



សេចក្តីថ្លែង របស់ប្រធានក្រុមប្រឹក្សាភិបាល

សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥

ជូនចំពោះម្ចាស់ភាគហ៊ុនទាំងអស់ជាទីគោរពរាប់អាន!!!

តាងនាមឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) និងក្រុមប្រឹក្សាភិបាល ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកអំពីលទ្ធផលសំខាន់ៗ និងការអភិវឌ្ឍចម្បងៗរបស់អង្គភាព សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥។ ក្នុងរយៈពេលនេះ រ.ទ.ស.ភ បានបន្តអភិវឌ្ឍន៍គួរជាទីកត់សម្គាល់ក្នុងការពង្រីកដែនសេវាផ្គត់ផ្គង់ទឹកស្អាតបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះអភិបាលកិច្ចល្អ ក៏ដូចជាការពេញចិត្តរបស់អតិថិជនផងដែរ។ សមិទ្ធផលថ្មីមួយដែលគួរជាទីមោទនៈសម្រាប់យើង គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលនេះជាសក្ខីភាពបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ រ.ទ.ស.ភ ក្នុងការរួមចំណែកសម្រេចឱ្យបាននូវគោលដៅទី៦ ស្តីពី “ទឹកស្អាតនិងអនាម័យ” នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្ត្របញ្ចុះកាតព្វកិច្ចរយៈពេលវែងទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ លើការងារផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០៣០។

ការកាត់បន្ថយអត្រាទឹកគ្មានចំណូល (NRW)

រ.ទ.ស.ភ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការគ្រប់គ្រង និងកាត់បន្ថយអត្រាទឹកគ្មានចំណូល តាមរយៈប្រព័ន្ធស្រាវជ្រាវទឹកធ្លាយឆ្លាតវៃ ការថែទាំជាទៀងទាត់ និងការពង្រឹងប្រព័ន្ធគ្រូតពិនិត្យ ធ្វើឱ្យយើងសម្រេចបាននូវការកែលម្អជាបន្តបន្ទាប់លើការងារគ្រប់គ្រងទឹកបាត់បង់។ ការខិតខំរួមគ្នារបស់ក្រុមបច្ចេកទេស បានរួមចំណែកក្នុងការកាត់បន្ថយភាពខ្វះខាត បង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាបាននូវការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។

ការកែសម្រួលលក្ខន្តិកៈបុគ្គលិក

ដោយទទួលស្គាល់ថាបុគ្គលិកគឺជាថ្លឹងខ្នងរបស់អង្គភាព រ.ទ.ស.ភ គ្រោងនឹងធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈបុគ្គលិកឱ្យកាន់តែទូលំទូលាយ។ យើងនឹងផ្តោតទៅលើភាពយុត្តិធម៌ គណនេយ្យភាព ព្រមទាំងការលើកទឹកចិត្ត ដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្រ និងការគ្រប់គ្រងបែបទំនើបរបស់អង្គភាព។ ការកែសម្រួលនេះមានគោលបំណងបង្កើតនូវវប្បធម៌វិជ្ជាជីវៈ សុចរិតភាព និងការកែលម្អជាបន្តបន្ទាប់នៅគ្រប់នាយកដ្ឋាន អង្គភាពចំណុះ។

ការពង្រឹងអភិបាលកិច្ចសាច់រក្សា

នៅក្នុងត្រីមាសនេះ ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងពង្រឹងនូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីជំរុញការគ្រប់គ្រងសហគ្រាសឱ្យកាន់តែរឹងមាំ។ គោលនយោបាយ និងនីតិវិធីត្រូវបានពិនិត្យ និងកែលម្អឡើងវិញជាបន្តបន្ទាប់ ដើម្បីធានាបាននូវភាពថ្លៃថ្នូរ ស្របច្បាប់ និងឥរិយាបថសុចរិតលើការងារទាំងអស់។ រ.ទ.ស.ភ នៅតែប្តេជ្ញាចិត្តរក្សានូវស្តង់ដារអភិបាលកិច្ចខ្ពស់ ពង្រឹងទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ និងធានាថាការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីផលប្រយោជន៍សាធារណៈព្រមទាំងនិរន្តរភាពយូរអង្វែងរបស់អង្គភាព។

ការបង្កើនគុណភាពសេវាកម្ម និងភាពថ្លៃថ្នូរ

ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងគុណភាពខ្ពស់ នៅតែជាអាទិភាពចម្បងរបស់យើង។ រ.ទ.ស.ភ បានបន្តធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់អតិថិជន តាមរយៈថ្នាលទីដ៏ថ្មីថ្មោង យន្តការដោះស្រាយបណ្តឹងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវា។ គំនិតផ្តួចផ្តើមទាំងនេះ មិនត្រឹមតែបង្កើនទំនុកចិត្តសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតម្លៃស្នូលរបស់យើងក្នុងការបម្រើសេវាដោយសុចរិតភាព និងគណនេយ្យភាពផងដែរ។

ការបង្កើតលក្ខណៈវិនិច្ឆ័យការងាររបស់នាយកដ្ឋាន-អង្គភាពចំណុះ

ដើម្បីឱ្យកាន់តែសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ រ.ទ.ស.ភ បានចាប់ផ្តើមរៀបចំ និងបង្កើតនូវលក្ខណៈវិនិច្ឆ័យការងារសម្រាប់បណ្តាញនាយកដ្ឋាន-អង្គភាពចំណុះ។ លក្ខណៈវិនិច្ឆ័យទាំងនោះនឹងក្លាយទៅជាស្តង់ដាររវាង ដើម្បីតាមដានប្រសិទ្ធភាពនៃការអនុវត្តការងារ នាំផ្លូវទៅដល់ការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជំរុញនូវការកែលម្អជាបន្តបន្ទាប់នៅទូទាំងអង្គភាព។

ការរំពាចនាវក្ខន្ធនៃបុគ្គលិករបស់យើង

ចំពោះមិត្តរួមការងារទាំងអស់នៅទូទាំងអង្គភាព រាប់ចាប់ពីក្រុមជួសជុលទឹកធ្លាយក្រោមកម្ដៅថ្ងៃនៅតាមបណ្តាញការដ្ឋាន រហូតដល់បុគ្គលិកការិយាល័យរបស់យើងដែលបម្រើអតិថិជនជាមួយនឹងស្មារតីញឹកញាប់ ការខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្នា គឺជាកត្តាជំរុញនៃភាពជោគជ័យរបស់យើង។ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់គ្នាខិតខំប្រឹងប្រែងបន្តទៀតដោយត្រូវយល់ថា រាល់ការកែលម្អដែលយើងធ្វើ មិនត្រឹមតែពង្រឹងអង្គភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនគុណភាពជីវិតសម្រាប់គ្រួសារ អតិថិជន និងប្រទេសជាតិរបស់យើងផងដែរ។

ទៅថ្ងៃអនាគត យើងនឹងបន្តទទួលយកនូវវានុវត្តន៍ ពង្រឹងអភិបាលកិច្ច និងរក្សាជំហររបស់យើងក្នុងការផ្តល់សេវាទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។ ទន្ទឹមនេះ ជាមួយនឹងគោលបំណងរួមយើងអាចសម្រេចបានសមិទ្ធផលធំៗកាន់តែច្រើនបន្ថែមទៀតនៅប៉ុន្មានខែខាងមុខ។

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងនូវសេចក្តីដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រសួងអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងតែយកចិត្តទុកដាក់ផ្តល់នូវការណែនាំ ទិសដៅនយោបាយ និងការគាំទ្រមិនដែលរំលង ដែលនេះគឺជាមូលដ្ឋានសំខាន់សម្រាប់ភាពរីកចម្រើនរបស់យើង។ ដូចគ្នានេះដែរ ខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុន អតិថិជន បុគ្គលិក ដៃគូ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះទំនុកចិត្ត និងការខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ហើយជាមួយនឹងការបន្តគាំទ្ររបស់លោកអ្នក យើងនឹងទទួលបានជោគជ័យគ្រប់គ្រងបន្ថែមទៀត។

ថ្ងៃស្អែក ៧ ពិសាខ ខែចេត្ន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥

ប្រធានក្រុមប្រឹក្សាភិបាល 

ឯក សុធាន

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ខ- លក្ខណៈនៃធុរកិច្ច	១
គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១
ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៥
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	៥
ខ- រចនាសម្ព័ន្ធចំណូល	៧
ផ្នែកទី៣: របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៨
ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១០
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១០
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើប្រាក់ចំណេញ	១៤
គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៥
ឃ- ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៥
ង- ផលប៉ះពាល់នៃអតិផរណា	១៥
ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	១៦
ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងៗទៀតសម្រាប់ការពារវិនិយោគិន	១៦
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១៧
ឧបសម្ព័ន្ធ១ ៖ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ សម្រាប់ត្រីមាស និងរយៈពេល៩ខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥	

ផ្នែកទី១: ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

PHNOM PENH WATER SUPPLY AUTHORITY (PPWSA)

- ◆ លេខកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)៣១ ៣២២ ៦៣៤៥
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២ កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.វ. កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ: **ឯកឧត្តម ឡុង ណារ៉ុំ** ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាព ទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀត ដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។
- ◆ ពង្រីកការផ្គត់ផ្គង់ទឹកនៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នានៅក្នុងរាជធានីភ្នំពេញ។
- ◆ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។
- ◆ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក។
- ◆ ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។
- ◆ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។

គ- ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

នាថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ **ឯកឧត្តម វង្ស វិស្សុត** ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង **ឯកឧត្តម អ៊ូអិល្លា រេត់ស៊ីស៊ី** ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកនៅកោះនរោត្តម របស់ រ.ទ.ស.ភ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ មានសមត្ថភាពផលិតទឹកស្អាត ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យ រ.ទ.ស.ភ អាចបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតសរុបកើនឡើងដល់ ១.០១៨ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

លើសពីនេះ រ.ទ.ស.ភ នឹងផ្តល់នូវសេវាកម្មទឹកស្អាត ដែលមានស្ថិរភាពក្នុងការផ្គត់ផ្គង់ទៅកាន់បណ្តាញចក្រ បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ការកើនឡើងនៃតម្រូវការទឹកស្អាត ចាប់ពីឆ្នាំ២០១០ ដោយសារកំណើនសេដ្ឋកិច្ច ដែលជម្រុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញត្រូវ អនុវត្តជាបន្ទាន់នូវផែនការមេទី២ ឆ្នាំ២០០៥ ដល់២០២០។ ផែនការដ៏លម្អិតនេះ បានបញ្ចូលផងដែរ នូវការបង្កើនសមត្ថភាពទ្វេដងក្នុងការផលិតទឹកស្អាតនៅចន្លោះឆ្នាំ ២០១២ និង ២០១៧។ លើសពីនេះទៅទៀត ការធ្វើបច្ចុប្បន្នភាពនៃផែនការមេលើកទី៣ (២០២១-២០៣០) ដែលទាមទារឱ្យមានតម្រូវការទឹកស្អាតរហូតដល់ ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០។ ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនេះ គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ដែលជាគម្រោងមួយក្នុងចំណោមគម្រោងដែលត្រូវអនុវត្ត និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងដែលត្រូវអនុវត្តជាប្រភេទ SPC រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ និងឈានទៅដល់ការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ចាប់ពីឆ្នាំ២០៣០ តទៅ។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន KKKCT Consortium និងត្រួតពិនិត្យដោយក្រុមហ៊ុន Nihon Suido Consulting ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន ក្រោមការដឹកនាំដោយក្រុមការងារនៃ រ.ទ.ស.ភ ផងដែរ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ ទទួលបានថវិកាតាមរយៈហិរញ្ញប្បទានឥតសំណងដែលត្រូវអនុវត្តជាប្រភេទក្រុមហ៊ុនទទួលអនុវត្តការសាងសង់ និងគ្រប់គ្រងដំណើរការ (Special Purpose Company) ពីរាជរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដោយមានថវិកាសម្រាប់អនុវត្តគម្រោងសរុបចំនួន ៣.៤២១លានយ៉េនជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាបានលើកលែងទៅលើកាតព្វកិច្ចនាំចូល និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។

គម្រោងនេះ មានហេដ្ឋារចនាសម្ព័ន្ធដូចតទៅ៖

- ◆ ស្ថានីយបូមទឹកនៅ ដែលមានសមត្ថភាពបូមទឹក ៣១.៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ
 - ប្រភពទឹក ៖ ទន្លេបាសាក់
 - ប្រភេទសំណង់ ៖ ស្ថានីយបំណុតទឹក (Floating Intake Pump Station)
 - ម៉ាស៊ីនបូមទឹក៖ ចំនួន ៣គ្រឿង (ដំណើរការ ២គ្រឿង និងបម្រុង ១គ្រឿង)
 - លំហូរធម្មតា = ៦៩០ ម៉ែត្រគូបក្នុងមួយម៉ោងក្នុងមួយគ្រឿង
 - ថាមពលអគ្គិសនី = ១១០ គីឡូវ៉ាត់ម៉ោង
 - ដំឡើងប្រព័ន្ធអគ្គិសនី រួមមាន៖ MV, Transformer និង LV Switchgear
 - បំពាក់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ SCADA ដើម្បីតាមដាន-ត្រួតពិនិត្យ និងកំណត់លំហូរ
 - បំពង់មេនាំទឹកនៅ (DN៣៥០មម) ចំនួន ២ខ្សែ ប្រភេទ Steel Pipe with Lining
- ◆ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សមត្ថភាពផលិត ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ
 - អាងទទួលទឹកនៅ៖ ចំនួន ១ ទំហំ ៩២,៧៣ម៉ែត្រគូប
 - អាងងកករំបួង (Pre-settle Basin) ៖ ចំនួន ៤ ដោយអាងនីមួយៗមានទំហំ ១១២,២៥ម៉ែត្រគូប
 - អាងកូរលាយ (Mixing Tank) ៖ ចំនួន ១ ទំហំ ១៣៣,៩៩ម៉ែត្រគូប
 - អាងផ្គុំកករ ៖ ចំនួន ៤ ដោយអាងនីមួយៗមានទំហំ ២៦៣,៥២ម៉ែត្រគូប
 - អាងងកករ ៖ ចំនួន ៤ ដោយអាងនីមួយៗមានទំហំ ៤៤១,៦ម៉ែត្រគូប
 - អាងច្រោះ ៖ ចំនួន ៦ ដោយអាងនីមួយៗមានទំហំ ២២៧,៩៧ម៉ែត្រគូប
 - អាងស្តុកទឹកស្អាត ៖ ចំនួន ២ មានទំហំសរុប ៥.០០០ម៉ែត្រគូប

- ស្ថានីយបូមទឹកស្អាត ៖ ចំនួន ៣គ្រឿង (ដំណើរការ ២គ្រឿង និងបម្រុង ១គ្រឿង)
 - លំហូរធម្មតា = ៧២០ ម៉ែត្រគូបក្នុងមួយម៉ោងក្នុងមួយគ្រឿង
 - ថាមពលអគ្គិសនី = ១៦០ គីឡូវ៉ាត់ម៉ោង
- ធុងលាយសារធាតុគីមី (PAC) ៖ ចំនួន ២ធុង ដោយធុងនីមួយៗមានចំណុះ ១៥ម៉ែត្រគូប
- ◆ ប្រព័ន្ធគ្លីរ ៖ ធុងស្តុកគ្លីរចំនួន ២ធុង ដោយធុងនីមួយៗមានចំណុះ ១៥ម៉ែត្រគូប

គម្រោងសាងសង់ស្ថានីយបូមទឹកនៅថ្មី កោះនរោត្តម គឺជាស្ថានីយបូមទឹកនៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកនៅក្តីតាកុយដែលទទួលបានផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរោត្តម របស់ក្រុមហ៊ុនអូរេស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភីអេសិន (Oversea Cambodian Investment Cooperation – OCIC)។ ក្រោយពីទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកិច្ចសហការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ (សាលារាជធានីភ្នំពេញ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរោត្តម រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្តីពីការស្តារឡើងវិញនូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរោត្តម មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រ.ទ.ស.ភ» ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២៨លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារដូចខាងក្រោម៖

- ◆ សេវាទីប្រឹក្សាបច្ចេកទេស
- ◆ សាងសង់ស្ថានីយបូមទឹកមានសមត្ថភាពបូមទឹកសរុប ៤៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគិតបញ្ចូលនៃសមត្ថភាពបច្ចុប្បន្នរបស់ស្ថានីយបូមទឹកនៅក្តីតាកុយ (២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ) និងសមត្ថភាពបន្ថែមនាពេលអនាគតសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធដំបូនទី ៣ (២០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ)
- ◆ ប្រព័ន្ធអេឡិចត្រូមេកានិក
- ◆ សម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន
- ◆ បំពង់មេនាំទឹកទៅទំហំមុខកាត់ ១.៤០០មម ចំនួន ០២ខ្សែ ដោយមានប្រវែងសរុប ១.៦០០ម៉ែត្រ (ប្រវែង ៨០០ម៉ែត្រក្នុងមួយខ្សែ)

យោងទៅតាមការសិក្សានាពេលកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកនៅចេញពីស្ថានីយបូមទឹកនៅថ្មីកោះនរោត្តមកាន់បំពង់មេនាំទឹកនៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាតចេញពីរោងចក្រផលិតទឹកស្អាតនិរោធដែលមានសមត្ថភាពផលិត ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ រយៈពេលប្រមាណជាងមួយសប្តាហ៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណទឹកផលិតសរុបរបស់ រ.ទ.ស.ភ និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាអតិថិជនដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រមាណជិត ១លាននាក់។ ថ្នាក់ដឹកនាំ រ.ទ.ស.ភ និងក្រុមការងារជំនាញ បានយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ និងបានពិភាក្សាយ៉ាងជិតស្និទ្ធស៊ីជម្រៅជាមួយអ្នកជំនាញការជប៉ុន តាមរយៈស្ថានទូតជប៉ុន ដើម្បីពិនិត្យ-ស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណា កុំឱ្យការតភ្ជាប់បំពង់ ត្រូវកាត់ផ្តាច់ ឬក៏បញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត។ ជាលទ្ធផល រ.ទ.ស.ភ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកនៅដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត (Non-Cut Off) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន នៃរាជធានីភ្នំពេញ (The Project for the Development of Digital Management System of Water Supply Facilities in the Metropolitan Area (DX)) ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្តែងនូវសេចក្តីពេញចិត្ត និងមានប្រសាសន៍ថា «ជោគជ័យនេះ គឺបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ក្នុងការចូលរួមចំណែកជួយគាំទ្រដល់តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ការណ៍ដែលអាចសម្រេចបាននូវសមិទ្ធផលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះកើតឡើង បានដោយសារការចូលរួមចំណែកយ៉ាងស្រស់ស្រាយក្នុងការចូលរួមគាំទ្រពីសំណាក់ក្រសួងអាណាព្យាបាលទាំងពីរ រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋបាលខេត្តកណ្តាល សាលាក្រុងតាខ្មៅ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ សមិទ្ធផល នៃរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅនេះ នឹងបានជួយឱ្យមានភាពកាន់តែប្រសើរឡើងក្នុងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសសម្ពាធទឹកក្នុងបំពង់គ្រប់គ្រាន់ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សូមអនុញ្ញាតគូសបន្ថែមទៀតថាសម្រាប់សមិទ្ធផលនៃសំណង់ស្ថានីយបូមទឹកនៅកោះនរាថ្មី បានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា បានចូលរួមចំណែកមួយផងដែរសម្រាប់ការអភិវឌ្ឍន៍របស់ រ.ទ.ស.ភ ព្រោះក្រុមហ៊ុនបានសាងសង់ជំនួសមកវិញ នូវស្ថានីយបូមទឹកនៅមួយដែលមានសមត្ថភាពបូមទឹកនៅបន្ថែមលើសពីស្ថានីយបូមទឹកនៅក្តីតាមកុយដែលរងផលប៉ះពាល់ ព្រមទាំងបានគិតគូរបន្ថែមសមត្ថភាពនៃស្ថានីយអាចធ្វើការបូមទឹកនៅ ទាំងសម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធទី៣ ដែលជារោងចក្រមួយនឹងត្រូវអនុវត្តតាមបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ របស់ រ.ទ.ស.ភ គ្រោងនឹងសាងសង់នាពេលអនាគតឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា រ.ទ.ស.ភ នឹងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រីក កែលម្អ និងបង្កើនសមត្ថភាពក្នុងការផលិត និងចែកចាយទឹកស្អាត ដោយស្របទៅតាមបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ ដើម្បីធានាបាននូវពាក្យស្លោក **«ទឹកស្អាតសម្រាប់អ្នកទាំងអស់គ្នា»** និងផ្តល់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងនិរន្តរភាព។»

ឯកឧត្តម អ៊ុយ ណុន លេខាធិការរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសេចក្តីពេញចិត្ត និងមានប្រសាសន៍ថា «នេះជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ «រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ» ដែលអនុវត្តតាមរយៈហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន រួមជាមួយ **ឯកឧត្តម វ៉ាស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលជប៉ុនបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជួយគាំទ្រវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងប្រទេសកម្ពុជា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលមកម្ល៉េះ។ ផ្អែកតាមការគាំទ្រជាបន្តបន្ទាប់នៃ ODA របស់ប្រទេសជប៉ុន លើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតក្នុងទីក្រុងភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៩០ ជាលទ្ធផលនាំឱ្យសេវាកម្មផ្គត់ផ្គង់ទឹកស្អាតមានភាពប្រសើរឡើងយ៉ាងខ្លាំង ជាជោគជ័យដែលបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ព្រមទាំងត្រូវបានល្បីរន្ធិថាជា "Miracle of Phnom Penh"។ បន្ទាប់ពីការសាងសង់រួច រោងចក្រនេះនឹងអាចបន្តការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតម្លៃទាប ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងតាខ្មៅ និងតំបន់ជុំវិញ។ កិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ត្រូវបានដាក់ជាគម្រោងអាទិភាពមួយក្រោមសសរស្តម្ភនៃ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម» នៅក្នុង «វិធីសាស្ត្រថ្មីចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា» ដែលប្រកាសដោយរដ្ឋាភិបាលជប៉ុនកាលពីខែកក្កដាឆ្នាំមុន។ "Miracle of Phnom Penh" នឹងត្រូវបន្តសកម្មភាពក្នុងការចម្លងតាមក្នុងការអនុវត្តនៅតាមបណ្តាទីតាំងផ្សេងៗទៀតនាបណ្តាឆ្នាំខាងមុខ។ ជាចុងបញ្ចប់ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតាខ្មៅ នឹងបន្តជួយដល់ការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ប្រកបដោយសុខភាពល្អ រាប់ទសវត្សរ៍ទៅមុខទៀត។ ខ្ញុំក៏សូមជូនពរអ្នកដែលមានវត្តមានក្នុងថ្ងៃនេះមានសុខភាពល្អ សុកមង្គល និងបន្តអភិវឌ្ឍន៍នាក់ទំនងជប៉ុន-កម្ពុជា។»

ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល

ក.១.១- លទ្ធផលការងារផលិតទឹកស្អាត

➢ ការងារផលិតទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥នេះ មានដូចក្នុងតារាងខាងក្រោម៖

រោងចក្រផលិតទឹកស្អាត	ប្រភពទឹក	ផែនការ (គិតជាម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជាម៉ែត្រគូប)	អត្រា (គិតជា %)
ភូមិព្រែក	ទន្លេសាប	១៣.៥៧០.០០០	១៣.៨១០.៨៧៣	១០២
ជ្រោយចង្វារ	ទន្លេមេគង្គលើ	៩.២០០.០០០	១០.៥១៨.៨៥០	១១៤
ចំការមន	ទន្លេបាសាក់	៤.៦០០.០០០	៤.១៥៨.៩៥២	៩០
និរោធ	ទន្លេមេគង្គក្រោម	២៣.៩២០.០០០	២០.៤២៦.៦៨១	៨៥
បាក់ខែង	ទន្លេមេគង្គលើ	២៥.៣២៤.៥០០	២៣.៨៦៨.០៧១	៩៤
បឹងធំ	បឹងធំ	៥៥២.០០០	៣០៩.៤៥៧	៥៦
តាខ្មៅ	ទន្លេបាសាក់	២.៩៤៤.០០០	៣.១៧២.៤៧៧	១០៨
ម្តេច	ទំនប់ម្តេច	១២៦.៦៥០	៩៥.៣២២	៧៥
ត្បូងឃ្មុំ	បឹងតាវ៉ាន់	១៧២.៥៥៤	១៣៣.៥៨៥	៧៧
សរុប		៨០.៤០៩.៧០៤	៧៦.៤៩៤.២៦៨	៩៥

➢ ការប្រើប្រាស់វត្ថុធាតុដើម និងអគ្គិសនីក្នុងការផលិតទឹកស្អាតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥៖

បរិយាយ	រោងចក្រផលិតទឹកស្អាត									សរុប
	ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
PAC (គីឡូក្រាម)	១៦២.៤០០	១៣៧.០៧៥	៧១.០០០	៣២២.៩០០	៤១៦.៩៧៥	១៥.៥០០	២៩.៣២៥	១.១៧៥	២.៩៣១	១.១៥៩.២៨១
អំបិល (គីឡូក្រាម)	០	៦១.៤០០	៨២.៩០០	០	២៧០.៤០០	០	៣៩.១០០	០	០	៤៥៣.៨០០
ក្លរីន (គីឡូក្រាម)	០	៩.១៣៥	១៧.៥៦៧	០	៧៦.៩២២	០	៩.៣៣២	០	០	១១២.៩៥៦
ក្លរីនស្ម័គ្រ (គីឡូក្រាម)	៣៦.២៤៤	២០.៩៥៥	០	៥២.៩០៨	០	០	០	០	០	១១០.១០៧
ក្លរីនប្រូ (គីឡូក្រាម)	០	០	០	៥៦០	០	៣.៧៦០	០	៧៣៦	១.២១៦	៦.២៧២
កំប៉ុស្ត (គីឡូក្រាម)	៧៣.៦០០	០	១៩.២៥០	១៦៣.២៧៥	១៦៣.៨២៥	៦.៥២៥	០	០	០	៤២៦.៤៧៥
អគ្គិសនី (គីឡូវ៉ាត់ម៉ោង)	៣.២៧៩.០៩៤	២.៤៣៩.០១០	៨៩៩.៤០៧	៤.៣៣៦.៣០០	៤.៥៥១.១៥៦	៦៩.២៤៩	៧៣៣.២៦៦	២៨.២៧៩	៥០.៤៨៩	១៦.៣៨៦.២៥០

➢ គុណភាពទឹកតាមបណ្តារោងចក្រផលិតទឹកស្អាត និងបណ្តាញចែកចាយ៖

មុខវិភាគ	ឯកតា	CNDWQS	WHO	រោងចក្រផលិតទឹកស្អាត									បណ្តាញ ចែកចាយ
				ភូមិព្រែក	ជ្រោយចង្វារ	ចំការមន	និរោធ	បាក់ខែង	បឹងធំ	តាខ្មៅ	ម្តេច	ត្បូងឃ្មុំ	
ភាពល្អក់	NTU	≤ ៥	≤ ៥	០,៣៣	០,២៤	០,១៦	០,២២	០,១០	០,៥៥	០,០៣	០,១៨	០,៣២	០,៣៩
តម្លៃប៉េអាស់	pH	៦,៥ - ៨,៥	៦,៥ - ៨,៥	៧,៥៧	៧,៤៦	៧,៦៤	៧,៥០	៧,៦៣	៧,២៧	៧,៥២	៧,១៦	៧,៧៦	៧,៤៩
ក្លរីនេស	mg/l	០,១-១,០	៥	១,២៥	១,១៨	០,៩១	១,២៣	១,១៥	១,១៨	១,២១	១,៣៧	១,១០	០,៣៩
ក្លរីនេសរុប	mg/l	-	-	១,៤៧	១,២៩	១,០៤	១,៣៤	១,២៨	១,៣៤	១,៣៤	១,៥៣	១,៣០	០,៥១
មេរោគកូលីហ្វរម	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០
មេរោគអ៊ីកូលី	cfu/100ml	០	០	០	០	០	០	០	០	០	០	០	០


ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារផលិត ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល (ត)

ក.១.២- លទ្ធផលការងាររៀបចំពង្រីកប្រព័ន្ធចែកចាយទឹកស្អាត

ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ (គិតជាគីឡូម៉ែត្រ)



ក.១.៣- លទ្ធផលការងារកាត់បន្ថយអត្រាទឹកគ្មានចំណូល


ទឹកគ្មានចំណូលរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានអត្រាដូចខាងក្រោម៖

- រាជធានីភ្នំពេញ និងក្រុងតាខ្មៅ: ២៤,២៦%
- ខេត្តកំពត រោងចក្រផលិតទឹកស្អាតម្លេច: ០,៩៨%
- ខេត្តត្បូងឃ្មុំ រោងចក្រផលិតទឹកស្អាតត្បូងឃ្មុំ: ១៩,៩០%

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១- ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប

បណ្តាញអតិថិជនមានចំណូលទាបក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ផ្នែកទី២: ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)


ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២- ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

ប្រភេទអតិថិជន	២០២១	២០២២	២០២៣	២០២៤	ត្រីមាសទី៣ ឆ្នាំ២០២៥	
	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ចំនួនបណ្តាញ)	(ភាគរយ)
ដីវិភាគ	៣៥០.៤៦៣	៣៦០.៩៤៨	៣៨១.៧៥២	៣៩៧.៤៧៩	៤០៧.១៧៣	៧៨,៧០១៦
អាជីវកម្ម	៧៤.៣៤៤	៨៣.៨៧៤	៨៩.៧០២	៩៧.២៣៤	១០៣.៩០១	២០,០៨២៨
អង្គភាពរដ្ឋ	៨២៣	៩១៣	៩១៨	៨៤០	៨៥១	០,១៦៤៥
អ្នកលក់ទឹក	១១	៩	៦	៦	៤	០,០០០៨
តំណាងចែកចាយ	១៦	៥	៣	៣	៤	០,០០០៨
Standpipe	១៦	១៦	១៤	១៣	៨	០,០០១៥
បន្ទប់ជួល	៥.៧២៨	៥.៧៨៩	៥.៧៤៦	៥.៧១៤	៥.៤២២	១,០៤៨០
សរុប	៤៣១.៤០១	៤៥១.៥៥៤	៤៧៨.១៤១	៥០១.២៨៩	៥១៧.៣៦៣	

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស



សរុបចំនួនមន្ត្រី-និយោជិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥: ១.៥៣៤ រូប (ស្រី: ២៥១ រូប)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី៣ ឆ្នាំ២០២៥		ត្រីមាសទី៣ ឆ្នាំ២០២៤		ត្រីមាសទី៣ ឆ្នាំ២០២៣	
		(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ	(ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៧៩.៤១១.១០០	៨៥,៨២	៨៦.១៦៧.៦៩៤	៩៧,៦១	៩៩.២០២.៤៩៨	៩៤,៩៨
២	កម្រៃពីសេវាសាងសង់	៧.៧៤៣.១៤៥	៨,៣៧	៣.៧៩៤.៥២៤	៤,៣០	២.៧៩០.៨៥២	២,៦៧
៣	ចំណេញពីការប្រែប្រួលប័ណ្ណបរទេស - សុទ្ធ	-	-	-	-	-	-
៤	ចំណូលផ្សេងៗ	៥.៣៧៦.៤៤៣	៥,៨១	(១.៦៨៦.១៦៦)	(១,៩១)	២.៤៥៣.១៦៤	២,៣៥
	ចំណូលសរុប	៩២.៥៣០.៦៨៨		៨៨.២៧៦.០៥២		១០៤.៤៤៦.៥១៤	

ផ្នែកទី៣:

របាយការណ៍ហិរញ្ញវត្ថុ

ដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយ
សវនករឯករាជ្យ

ព័ត៌មានហិរញ្ញវត្ថុបណ្តោះអាសន្នប្រចាំឆ្នាំ

សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ត្រូវបានកាត់បន្ថយក្នុងរបាយការណ៍ ១

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ មានចំណូលប្រភេទធំៗដូចជា ចំណូលបានមកពីការលក់ ចំណូលបានពីសេវាសាងសង់ និងចំណូលផ្សេងៗ៖

- ចំណូលបានមកពីការលក់ទឹក រួមមានចំណូលពីការប្រើប្រាស់ប្រភេទជីវភាព អាជីវកម្ម ឧស្សាហកម្ម អង្គភាពរដ្ឋបន្ទប់ជួល និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធ ក្រោយការកាត់កងជាមួយអប្បបរមាវិភាជន៍ និងឥណទាន ហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិក្កយបត្រនៃការប្រើប្រាស់ទឹក ត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹកដែល រ.ទ.ស.ភ បានចុះកិច្ចសន្យាសាងសង់ជូនក្រុមហ៊ុន ឬម្ចាស់ការនានា។

- ចំណូលផ្សេងៗ៖

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកាទឹកក្នុងអំឡុងពេលនៃការគិតប្រាក់ ហើយត្រូវបានកាត់ត្រាជាប្រាក់ចំណូល។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹក បំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ។
- **ចំណូលការប្រាក់៖** គឺជាចំណូលបានមកពីការប្រាក់គណនីសន្សំមានកាលកំណត់ដែលអង្គភាពបានយកសាច់ប្រាក់ដែលពុំមានតម្រូវការប្រើប្រាស់យកទៅដាក់នៅក្នុងគណនីធនាគារពាណិជ្ជនានា។

ក្រៅពីចំណូលខាងលើ រ.ទ.ស.ភ មានចំណូលពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ ព្រមទាំងចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំទឹកស្អុយរបស់រដ្ឋបាលរាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល)	
	(ក)	(ខ)	(ក-ខ)	ភាគរយ (ក-ខ)/ខ*១០០
ចំណូលសរុប	៩២.៥៣០.៦៨៨	៨៨.២៧៦.០៥២	៤.២៥៤.៦៣៦	៤,៨២

រ.ទ.ស.ភ មានចំណូលសរុប ៩២.៥៣០.៦៨៨.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ៨៨.២៧៦.០៥២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤.២៥៤.៦៣៦.០០០រៀល ស្មើនឹង ៤,៨២%។ យើងឃើញថាមូលហេតុចម្បងនៃការកើនឡើងនៃចំណូលបណ្តាលមកពីចំណូលពីសេវាសាងសង់បានកើនឡើងចំនួន ៣.៩៤៨.៦២១.០០០រៀល ស្មើនឹង ១០៤,០៦% រួមទាំងចំណូលផ្សេងៗបានកើនឡើងចំនួន ៧.០៦២.៦០៩.០០០រៀល ស្មើនឹង ៤១៨,៨៦% ផងដែរ។

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥ (ពាន់រៀល)	ភាគរយ	ត្រីមាសទី៣ ឆ្នាំ២០២៤ (ពាន់រៀល)	ភាគរយ
ចំណូលថ្លៃលក់	៧៩.៤១១.១០០	៨៥,៨២	៨៦.១៦៧.៦៩៤	៩៧,៦១
ចំណូលពីសេវាសាងសង់	៧.៧៤៣.១៤៥	៨,៣៧	៣.៧៩៤.៥២៤	៤,៣០
ចំណេញពីការប្រែប្រួលប័ណ្ណបរទេស - សុទ្ធ	-	-	-	-
ចំណូលផ្សេងៗ	៥.៣៧៦.៤៤៣	៥,៨១	(១.៦៨៦.១៦៦)	(១,៩១)
ចំណូលសរុប	៩២.៥៣០.៦៨៨		៨៨.២៧៦.០៥២	

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក (ត)

មានតែប្រាក់ចំណូលតាមប្រភេទជាសាវ័ន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥		ត្រីមាសទី៣ ឆ្នាំ២០២៤		បម្រែបម្រួល		
	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	បរិមាណ	ទឹកប្រាក់	ភាគរយ
	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	(ម ^៣)	(ពាន់រៀល)	
	(ក)	(ខ)	(គ)	(ឃ)	(ក-គ)	(ខ-ឃ)	(ខ-ឃ)/ឃ*១០០
ដីវិភាគ	២៧.៦៣៤.០៧៦	២៦.៧១៩.៥៤៦	៣១.៣៩៩.១២៦	៣១.២៣៤.៥៧៧	(៣.៧៦៥.០៥០)	(៤.៥១៥.០៣១)	(១៤,៤៦%)
អាជីវកម្ម	២៤.៨១៩.៥៨៧	៤០.៧១៩.៦៤៧	២៥.១៧០.៦៩៧	៤១.៤៩៨.៤៩៤	(៣៥១.១១០)	(៧៧៨.៨៤៧)	(១,៨៨%)
គ្រឹះស្ថានសាធារណៈ	២.៣០១.៦៦៦	៥.៨៤៥.១៩៥	២.៥៩១.៩៧៥	៦.៣៩៣.៦១៦	(២៩០.៣០៩)	(៥៤៨.៤២១)	(៨,៥៨%)
តំណាងចែកចាយ និងបន្ទប់ជួល	៣.២០៨.៤៨៤	២.២៥៧.៣៣៧	៣.៧១០.១៤៥	២.៧៩២.៦៦៤	(៥០១.៦៦១)	(៥៣៥.៣២៧)	(១៩,១៧%)

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទដីវិភាគ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទដីវិភាគមានចំនួន ២៦.៧១៩.៥៤៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ៣១.២៣៤.៥៧៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៤.៥១៥.០៣១.០០០រៀល ស្មើនឹង ១៤,៤៦%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុង១បណ្តាញក្នុង១ខែបានថយចុះចំនួន ៤,១៦ម^៣ (ពី ២៨,៣០ម^៣ មក ២៤,១៣ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានថយចុះចំនួន ២៩,១២រៀល/ម^៣ (ពី ៩៩៦,០៣រៀល/ម^៣ មក ៩៦៦,៩១រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអាជីវកម្មចំនួន ៤០.៧១៩.៦៤៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ៤១.៤៩៨.៤៩៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៧៧៨.៨៤៧.០០០រៀល ស្មើនឹង ១,៨៨%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១០,១៩ម^៣ (ពី ៩១,៤៦ម^៣ មក ៨១,២៧ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមបានកើនឡើងចំនួន ៨,០៦រៀល/ម^៣ (ពី ១.៦៤៨,៦៨រៀល/ម^៣ មក ១.៦៥៦,៧៤រៀល/ម^៣)។

• ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់គ្រឹះស្ថានសាធារណៈ (ប្រភេទអង្គភាពរដ្ឋ)

ចំណូលថ្លៃលក់ទឹកជូនអតិថិជនប្រភេទអង្គភាពរដ្ឋចំនួន ៥.៨៤៥.១៩៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ៦.៣៩៣.៦១៦.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៥៤៨.៤២១.០០០រៀល ស្មើនឹង ៨,៥៨%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១៤៧,៤៩ម^៣ (ពី ៩៩៩,៤១ម^៣ មក ៨៥១,៩២ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមថេរ ២.៥០០រៀល/ម^៣។

• ចំណូលបានពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួល

ចំណូលពីការលក់ទឹកស្អាតជូនតំណាងចែកចាយ និងបន្ទប់ជួលចំនួន ២.២៥៧.៣៣៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ២.៧៩២.៦៦៤.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៥៣៥.៣២៧.០០០រៀល ស្មើនឹង ១៩,១៧%។ យើងឃើញថាការថយចុះនេះដោយសារបរិមាណទឹកប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែបានថយចុះចំនួន ១៨,៥៦ម^៣ (ពី ២១១,៩២ម^៣ មក ១៩៣,៣៦ម^៣) ហើយថ្លៃលក់ទឹកជាមធ្យមថយចុះចំនួន ៤៩,១៦រៀល/ម^៣ (ពី ៧៥២,៧១រៀល/ម^៣ មក ៧០៣,៥៥រៀល/ម^៣)។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈក្របខ័ណ្ឌ (ត)

ក-ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគម្លាតចំណេញដុល

រ.ទ.ស.ភ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទដូចនេះពុំមានការបង្ហាញឱ្យឃើញនូវចំណេញដុលនោះទេ។ ប៉ុន្តែទម្រង់របាយការណ៍នេះអាចឱ្យយើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការ ដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី ៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធខាងក្រោម។

៤- ការវិភាគចំណេញ/(ខាត) មុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ និងចំណូល (ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សា និងការវិភាគអំពីចំណាយប្រតិបត្តិការ រ.ទ.ស.ភ បានគិតគូរចំពោះការចំណាយសរុបដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	ខ	ក - ខ	(ក-ខ)/ខ * ១០០
ចំណូលសរុប	៩២.៥៣០.៦៨៨	៨៨.២៧៦.០៥២	៤.២៥៤.៦៣៦	៤,៨២
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	(២០.១១២.០៦៤)	(២០.៨៨១.០៥៥)	៧៦៨.៩៩១	(៣,៦៨)
ចំណាយលើសទ្រព្យសកម្មរូបិយ និងទ្រព្យអរូបិយ	(១៦.៨២៤.៩៣១)	(១៥.០១០.៨២៥)	(១.៨១៤.១០៦)	១២,០៩
ចំណាយថ្លៃភ្លើង	(៨.៥៨០.៤២៦)	(១១.៩៩៥.៤២១)	៣.៤១៤.៩៩៥	(២៨,៤៧)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	(៤.៨៩៦.៨៨៤)	(៥.៨៩៣.០៦១)	៩៩៦.១៧៧	(១៦,៩០)
ចំណាយសេវាសាងសង់	(៦.១៩១.១២៨)	(៣.០០៩.៣៨៤)	(៣.១៨១.៧៤៤)	(១០៥,៧៣)
ចំណូលហិរញ្ញវត្ថុ	២.១៧១.៦២១	១៦.៨៧៣.៣៣៥	(១៤.៧០១.៧១៤)	(៨៧,១៣)
ចំណាយហិរញ្ញវត្ថុ	(៤.៧១១.៥៣៦)	(៧.៩១៦.១៧៩)	៣.២០៤.៦៤៣	(៣៩,៧២)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	២៥.៤៦៧.១៨០	៣២.០០១.៦០៧	(៦.៥៣៤.៤២៧)	(២០,៤២)

រ.ទ.ស.ភ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ២៥.៤៦៧.១៨០.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ៣២.០០១.៦០៧.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ៦.៥៣៤.៤២៧.០០០រៀល ស្មើនឹង ២០,៤២%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញមុនបង់ពន្ធលើប្រាក់ចំណេញដោយសារ ចំណាយសេវាសាងសង់បានកើនឡើង ៣.១៨១.៧៤៤.០០០រៀល ស្មើនឹង ១០៥,៧៣% និងចំណូលហិរញ្ញវត្ថុបានថយចុះ ១៤.៧០១.៧១៤.០០០រៀល ស្មើនឹង ៨៧,១៣%។

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% ។ ដោយឡែកពន្ធលើប្រាក់ចំណូលដែលជាប់អត្រា ២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញ/(ខាត) និងលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ(ត)

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

បរិយាយ	ត្រីមាសទី៣ ឆ្នាំ២០២៥ (ពាន់រៀល)	ត្រីមាសទី៣ ឆ្នាំ២០២៤ (ពាន់រៀល)	បម្រែបម្រួល	
			(ពាន់រៀល)	ភាគរយ
	ក	យ	ក - យ	(ក-យ)/យ*១០០
ចំណេញមុនបង់ពន្ធ (ក)	២៥.៤៦៧.១៨០	៣២.០០១.៦០៧	(៦.៥៣៤.៤២៧)	(២០,៤២)
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៥.១២១.០៦៥)	(១០.៤៥០.៧៣៥)	៥.៣២៩.៦៧០	(៥១,០០)
ចំណេញក្នុងការិយបរិច្ឆេទ	២០.៣៤៦.១១៥	២១.៥៥០.៨៧២	(១.២០៤.៧៥៧)	(៥,៥៩)
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ	២០.៣៤៦.១១៥	២១.៥៥០.៨៧២	(១.២០៤.៧៥៧)	(៥,៥៩)
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២០,១១%	៣២,៦៦%		

រ.ទ.ស.ភ មានចំណេញក្នុងការិយបរិច្ឆេទចំនួន ២០.៣៤៦.១១៥.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និង ២១.៥៥០.៨៧២.០០០រៀល នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានទឹកប្រាក់ថយចុះចំនួន ១.២០៤.៧៥៧.០០០រៀល ស្មើនឹង ៥,៥៩%។ យើងឃើញថាមូលហេតុចម្បងនៃការថយចុះចំណេញក្នុងការិយបរិច្ឆេទនេះដោយសារ ចំណាយសេវាសាងសង់បានកើនឡើង ៣.១៨១.៧៤៤.០០០រៀល ស្មើនឹង ១០៥,៧៣% និងចំណូលហិរញ្ញវត្ថុក៏បានថយចុះ ១៤.៧០១.៧១៤.០០០រៀល ស្មើនឹង ៨៧,១៣%។

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ដល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

ភាពមិនប្រាកដប្រជានៃនយោបាយ និងសេដ្ឋកិច្ចសកល នៅតែបន្តធ្វើឱ្យប៉ះពាល់ដល់ការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោកទាំងមូល និងនៅក្នុងតំបន់ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា រ.ទ.ស.ភ នៅតែបន្តប្រតិបត្តិការប្រចាំថ្ងៃ និងនៅតែមានផលចំណេញ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ ការបន្តរក្សាបាននូវផលចំណេញនេះដោយសារចំណូលពីការលក់នៅតែមានកំណើនពីមួយត្រីមាសទៅមួយត្រីមាសដែលមានកត្តាគាំទ្រ ដូចខាងក្រោម៖

- ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបន្តបំពេញផ្ទៃសេវាឱ្យបាន ១០០% នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

- ការបង្កើនថ្លៃលក់ទឹកមធ្យម៖ ការស្វែងរកអតិថិជន ប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឱ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ កើនឡើងដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះ មានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

- ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ ធ្វើការគ្រប់គ្រងលើការចំណាយ ជាពិសេសការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនី វត្ថុធាតុដើម ដែលជាចំណាយដ៏ធំ ក្នុងដំណើរការផលិតទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជារៀបចំសម្រាប់ការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសម្ពាធទឹក ក៏ដូចជាការចាត់ចែងការប្រើប្រាស់នូវវត្ថុធាតុដើមក្នុងការផលិតទឹកប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។

ចំពោះការចំណាយដំណើរការសហគ្រាស រ.ទ.ស.ភ ក៏បានខិតខំកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ ដូចជាចំណាយរដ្ឋបាលទូទៅ ចំណាយលើការជួសជុលថែទាំទូទៅ ដែលអង្គភាពបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ និងថែទាំឧបករណ៍បរិក្ខារប្រើប្រាស់ជាប្រចាំ ដើម្បីធានាបានគុណភាពប្រើប្រាស់ និងកាត់បន្ថយការចំណាយជួសជុលនានា។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៦-ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ (ត)

- ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗសម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញសម្ភារៈ បរិក្ខារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព និងការប្រកួតប្រជែងថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឱ្យ រ.ទ.ស.ភ ទទួលបានការទិញទំនិញមានតម្លៃសមរម្យ គុណភាពអាចទទួលយកបាន។

- ការគ្រប់គ្រងសាច់ប្រាក់៖ អត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ ៩៩,៩០% បានធ្វើឱ្យ រ.ទ.ស.ភ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រង រ.ទ.ស.ភ បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាទុនបង្កើនក្នុងរយៈពេល ២ទៅ៣ខែ ឯសាច់ប្រាក់ដែលទំនេរពុំមានតម្រូវការប្រើប្រាស់ រ.ទ.ស.ភ បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់ ប៉ុន្តែ រ.ទ.ស.ភ ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះផងដែរ។

- ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ធ្វើឱ្យ រ.ទ.ស.ភ មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូចជាការសាងសង់រោងចក្រផលិតទឹកស្អាត ការតបណ្តាញមេនាទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាននូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

- ស្ថានភាពសេដ្ឋកិច្ច៖ ស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជានៅក្នុងតំបន់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នៅមានភាពមិនទាន់ល្អប្រសើរ ជាពិសេសវិស័យអចលនទ្រព្យ និងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏មិនទាន់មានស្ថានភាពល្អប្រសើរ ប៉ុន្តែទោះជាស្ថានភាពសេដ្ឋកិច្ចសកលបានជះឥទ្ធិពលខ្លះក៏ដោយ រ.ទ.ស.ភ នៅតែខិតខំ និងរក្សាបាននូវថ្លៃលក់ទឹកធម្មតាប្រសើរ ដែលធានាបាននូវចីរភាពហិរញ្ញវត្ថុរបស់ខ្លួន។

ខ- កត្តាសំខាន់ដែលប៉ះពាល់លើប្រាក់ចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ផ្អែកលើតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាជន នៅក្នុងរាជធានីភ្នំពេញ ដោយសារការកំណើនរបស់ប្រជាជន និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យសំណង់ និងការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ បានបន្តធ្វើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម^៣/ថ្ងៃ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៧។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារ ជាក់ស្តែង ហើយនីតិវិធីនេះ ក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ ទទួលបាននូវតម្លៃប្រកួតប្រជែងដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះ រ.ទ.ស.ភ មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបស្វ័យប្រកាស និងជាសហគ្រាសជាប់ពន្ធដំ ដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ គឺចំណូលពីការលក់ (ចំណូលលក់ទឹក និងភ្ជាប់បណ្តាញ) ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលនេះបានចូលរួមចំណែកប្រមាណ ៨៥,៨២% នៃចំណូលសរុបនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារតែ រ.ទ.ស.ភ ជាអ្នកផ្គត់ផ្គង់ផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលនេះអាចមានការកើនឡើង អាស្រ័យទៅតាមកំណើននៃចំនួនប្រជាពលរដ្ឋដែលរស់នៅ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញផងដែរ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោល គឺ“ប្រាក់រៀល”។ ប្រតិបត្តិការជាប្រចាំប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលសម្រេច។ ដោយឡែកចំពោះការទូទាត់ថ្លៃទំនិញរបស់ រ.ទ.ស.ភ ភាគច្រើនធ្វើឡើងដោយប្រាក់រៀលដូចនេះពុំមានផលប៉ះពាល់ខ្លាំងដោយអត្រាប្តូរប្រាក់នោះទេ។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ រ.ទ.ស.ភ មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល ៩ខែ ទៅ១២ខែ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានកម្រិតអត្រា១,៦៥% និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានកម្រិតអត្រា០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក១,៣៥ពិន្ទុ។ តែអត្រានេះមិនឱ្យទាបជាង០,២៥% និងមិនខ្ពស់ជាង៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ ដែលអនុលោមទៅតាមច្បាប់ និង បញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឱ្យ រ.ទ.ស.ភ ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែងឬតម្លៃចរចា។ ការអូសបន្លាយនៃសង្គ្រមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះសកលផ្សេងៗបានធ្វើឱ្យតម្លៃសម្ភារវត្ថុធាតុដើមនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកមានការកើនឡើងដោយសារ ការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើម ក៏បានជះឥទ្ធិពល ដល់ចំណាយវិនិយោគនិងចំណាយដំណើរការរបស់ រ.ទ.ស.ភ ផងដែរ។ ប៉ុន្តែទោះបីជាមានការកើនឡើងនៃតម្លៃសម្ភារ និងវត្ថុធាតុដើមដូចនេះក្តីក៏គណៈគ្រប់គ្រងបានគិតគូរយ៉ាងហ្មត់ចត់លើផែនការ និង តម្រូវការសម្ភារបរិក្ខារ វត្ថុធាតុដើម ដើម្បីធានាឱ្យការប្រើប្រាស់បានទាន់ពេល និងមានតម្លៃសមរម្យ ដោយអនុវត្តតាមច្បាប់លទ្ធកម្មសាធារណៈជាធរមាន។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅ តាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចីរភាពហិរញ្ញវត្ថុយ៉ាងល្អប្រសើរ។

ផ្នែកទី៤: ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង (ត)

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានជោគជ័យពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- ការពង្រីកផ្ទៃសេវា៖ ការពង្រីកផ្ទៃសេវាបន្ថែមដើម្បីផ្គត់ផ្គង់ទឹកស្អាត ត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ ដែលអនុញ្ញាតឱ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញ តែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ៥២អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ។
- ការពង្រីករាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំ បន្ថែម ចំនួន២០ឃុំទៀត ទៅក្នុងដែនដីរដ្ឋបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ ត្រូវពង្រីកបន្ថែមដែរ។
- គោលនយោបាយពន្ធលើអចលនទ្រព្យ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ឱ្យអនុវត្តនូវប្រកាសលេខ ៤៩៣សហវ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ" ។ អចលនទ្រព្យ របស់ រ.ទ.ស.ភ គឺសម្រាប់បម្រើឱ្យប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះ ត្រូវបានលើកលែងពន្ធ តាមរយៈសេចក្តីជូនដំណឹងលេខ០០៦សហវ. អពជ. ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ផ្នែកទី៥: ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការការពិនិយោគ

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំមានព័ត៌មានចាំបាច់ផ្សេងៗត្រូវបង្ហាញទេ។


ហត្ថលេខាអភិបាល
របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃ ពុធ ៧ កើត ខែ ឆ្នាំម្សៅ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥
បានអាន និងឯកភាព



ហត្ថលេខា
ឯក សុខបាវ
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ពុធ ៧ កើត ខែ ឆ្នាំម្សៅ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ, ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៥
បានអាន និងឯកភាព



ហត្ថលេខា
ឡុង ណារ៉ូ
អភិបាល

ឧបសម្ព័ន្ធ ១

ព័ត៌មានហិរញ្ញវត្ថុបន្លោះពេលបង្រួញ

សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែ បញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

(ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ	៥
របាយការណ៍បម្រែបម្រួលមូលធនបង្រួញ	៦
របាយការណ៍លំហូរសាច់ប្រាក់បង្រួញ	៧ - ៨
កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ	៩ - ២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)


សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវ បានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្ត ទាំងអស់ អនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល 



ឡុង ណារ៉ូ
អគ្គនាយក



ជេង ម៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ សុក្រ រាជធានីភ្នំពេញ ខែមិថុនា ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំ ផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។



ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣.០៩២.១៣៤.៩២១	២.៩៣៩.៦៦៤.៤២៦
ទ្រព្យអរូបី		៨.៥៧៧.១៨៨	៩.០៨០.៥០៧
		<u>៣.១០០.៧១២.១០៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១០១.១៤៥.៥៥៧	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១០៧.១៤៦.៩៥២	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១១	២៧.៣៩៤.៧២២	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៤៩៧.៦៥៣	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៩៥.៥០៩.០៤៨	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធដារ		៩៧២.០៣០	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ		២១.៤២៩.៦៣៥	១៨.៤០៦.៦៦៦
		<u>៣៥៧.០៩៥.៥៩៧</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៤៥៧.៨០៧.៧០៦</u>	<u>៣.២៧៩.១៦៥.២៨១</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន	៦	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	៧	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		៦១.៧៧០.៣៦០	៣១.០៧៧.៣៤៩
មូលធនសរុប		<u>១.៤៣៧.១១៩.៧៥៩</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៨	៤៣២.១១៧.១៤៣	៤៤៣.៧២៧.០៩៩
ជំនួយធនាគារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	៧១.៤៦៥.៨១៤	៧២.៦២៥.៩៦១
បំណុលធនាគារ		១១០.៥៥៤.២៣៦	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	១០	៩៤.១៧៦.០៨៤	៨៨.៩៥០.៥៦៦
		<u>៧០៨.៣១៣.២៧៧</u>	<u>៧១០.៤៥០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	១០	១៨៤.១៨៤.១៤៨	២១៣.២២៤.២២៥
ប្រាក់កម្ចី	៨	១.១២៧.០៧២.០៧៩	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១១	១១៨.៤៤៣	៣.៥២៥.៦៧៣
		<u>១.៣១១.៣៧៤.៦៧០</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>២.០១៩.៦៨៧.៩៤៧</u>	<u>១.៩១៤.០៩២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៤៥៧.៨០៧.៧០៦</u>	<u>៣.២៧៩.១៦៥.២៨១</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ ត្រូវបានរៀបចំឡើងដោយផ្អែកលើការវាយតម្លៃដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញដើម្បីបង្កើត
សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ថ្ងៃនៃ		សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែនៃ	
		៣០ កញ្ញា ២០២៥ ^(១) ពាន់រៀល	៣០ កញ្ញា ២០២៤ ^(២) ពាន់រៀល	៣០ កញ្ញា ២០២៥ ^(១) ពាន់រៀល	៣០ កញ្ញា ២០២៤ ^(២) ពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	១៣	៧៩.៤១១.១០០	៨៦.១៦៧.៦៩៤	២៣៧.០២៩.៨៧៨	២៦៤.៩៦៣.៦០៨
កម្រៃពីការសាងសង់		៧.៧៤៣.១៤៥	៣.៧៩៤.៥២៤	១០.២៤៧.១៣២	៧.០៦៣.១១៤
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		-	-	១.៦១៥.៨៣០	-
ចំណូលផ្សេងៗ		៥.៣៧៦.៤៨៣	(១.៦៨៦.១៦៦)	១៣.៨០៣.៥០៧	១៤.៦០៨.៨៩០
		៩២.៥៣០.៦៨៨	៨៨.២៧៦.០៥២	២៦២.៦៩៦.៣១៧	២៨៦.៦៣៥.៦១២
ចំណាយ៖					
ចំណាយរំលស់សម្រាប់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៦.៨២៤.៩៣១)	(១៥.០១០.៨២៥)	(៤៧.១៥៦.៨១៩)	(៤៤.៤៣១.៨៤៨)
ចំណាយថ្លៃភ្លើង		(៨.៥៨០.៤២៦)	(១១.៩៩៥.៤២១)	(២៩.៦២៤.៣២៩)	(៣៨.៤៤៨.៣៥៧)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(២០.១១២.០៦៤)	(២០.៨៨១.០៥៥)	(៦០.៩៣៩.៩៩៦)	(៦៣.៩០២.៣៣៥)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៤.៨៩៦.៨៨៤)	(៥.៨៩៣.០៦១)	(១២.៣៩២.១៧១)	(១៤.២៧៣.៨៨១)
ចំណាយវត្ថុធាតុដើមសម្រាប់កត្តាបណ្តាញទៅតាមគេហដ្ឋាន		(៣.៣៥៨.៣២៩)	(១.៦៧៧.៥៨១)	(៥.៩៨៨.២៤៧)	(៤.៥៣៨.៣៣៥)
ចំណាយជួសជុល និងថែទាំ		(២.៧៦៣.៥៦៥)	(៣.១៣៨.៩៨១)	(៨.៣៣៨.៩១៨)	(១០.៦៥៦.២២៣)
ចំណាយសេវាសាងសង់		(៦.១៩១.១២៨)	(៣.០០៩.៣៨៤)	(៦.៣៩០.៥៥៥)	(៥.៥២៣.៤០៧)
ការប្រែប្រួលនៃការថយចុះកម្រៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	-	-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៥៥៩.៦០៩)	(២.៦៤០.៤៣៦)	(៦.៣២៣.២៨២)	(១០.៩១៣.៨៨០)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		(១៧៦.៦៥៧)	(៩៨៤.៨៥៧)	-	(១១២.៦៦០)
		(៦៤.៤៦៣.៥៩៣)	(៦៥.២៣១.៦០១)	(១៧៧.១៥៣.៩១៧)	(១៩២.៥៣៩.៧៥២)
ចំណេញប្រតិបត្តិការ		២៨.០៦៧.០៩៥	២៣.០៤៤.៤៥១	៨៥.៥៤២.៤៣០	៩៤.០៩៥.៨៦០
ចំណូលហិរញ្ញវត្ថុ	១៤	២.១៧១.៦២១	១៦.៨៧៣.៣៣៥	១២.៩៤១.៧១៩	៣៨.៣៦៣.៤៥១
ចំណាយហិរញ្ញវត្ថុ	១៤	(៤.៧៧១.៥៣៦)	(៧.៩១៦.១៧៩)	(២១.១៤៨.០០៣)	(៣៤.៤៦៨.៩៨៨)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		២៥.៤៦៧.១៨០	៣២.០០១.៦០៧	៧៧.៣៣៦.១៤៦	៩៧.៩៩០.៣២៣
ចំណាយពន្ធ	១៥	(៥.១២១.០៦៥)	(១០.៤៥០.៧៣៥)	(១៥.៥៦៥.៧៨៦)	(២១.៩២១.០៩៤)
ចំណេញក្នុងការិយបរិច្ឆេទ		២០.៣៤៦.១១៥	២១.៥៥០.៨៧២	៦១.៧៧០.៣៦០	៧៦.០៦៩.២២៩
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធចរ		-	-	-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		២០.៣៤៦.១១៥	២១.៥៥០.៨៧២	៦១.៧៧០.៣៦០	៧៦.០៦៩.២២៩
ចំណេញក្នុងមួយភាគហ៊ុនដែលជាម្ចាស់ភាគហ៊ុនប្រើប្រាស់៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៦	២៣៣,៩៤	២៤៧,៧៩	៧១០,២២	៨៧៤,៦៣
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៦	២៣៣,៩៤	២៤៧,៧៩	៧១០,២២	៨៧៤,៦៣

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្កើត គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល					
ពេញលេញសរុប		-	-	៦១.៧៧០.៣៦០	៦១.៧៧០.៣៦០
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការរួមចំណែកដើមទុន	៦	១៥.៨៤២.៨៧៧	-	-	១៥.៨៤២.៨៧៧
ការផ្ទេរទៅទុនបម្រុង	៧	-	២៦.៥១១.២៥៨	(២៦.៥១១.២៥៨)	-
ភាគលាភ	១២	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		១៥.៨៤២.៨៧៧	២៦.៥១១.២៥៨	(៣១.០៧៧.៣៤៩)	១១.២៧៦.៧៨៦
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ^(១)		៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	៦១.៧៧០.៣៦០	១.៤៣៨.១១៩.៧៥៩
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល					
ពេញលេញសរុប		-	-	៧៦.០៦៩.២២៩	៧៦.០៦៩.២២៩
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ		-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ^(២)		៦២០.៧៥៩.១០៧	៧៦៩.១៩២.២៧៣	៧៦.០៦៩.២២៩	១.៤៦៦.០២០.៦០៩

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយោងទៅលើការធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលប្រាំបួនខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលប្រាំបួនខែ	
	សម្គាល់	៣០ កញ្ញា ២០២៥ ^(១)	៣០ កញ្ញា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៧៧.៣៣៦.១៤៦	៩៧.៩៩០.៣២៣
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី		៩០០.៥៣៨	១.១១៦.៧២៤
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	(១.៥០៧.៤៣១)	(១.៥០៧.៤៣១)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៤៦.២៥៦.២៨១	៤៣.៣១៥.១២៤
ចំណូលហិរញ្ញវត្ថុ	១៤	(១២.៩៤១.៧១៩)	(៣៨.៣៦៣.៤៥១)
ចំណាយហិរញ្ញវត្ថុ	១៤	២១.១៤៨.០០៣	៣៤.៤៦៨.៩៨៨
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣៥០.៨៧៥	២.៣៧៨.៨៧២
		<u>១៣១.៥៤២.៦៩០</u>	<u>១៣៩.៣៩៩.១៤៩</u>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៣១.៥៤២.៦៩០	១៣៩.៣៩៩.១៤៩
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		៤៣.០៩០.២១៣	(១២៣.៨៧៩.០៨៦)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៧៧.៨២៤.២៨៤)	(៩៧.៥២៤.៥៩១)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៣៤.៥០៤.២២២	៣.០៨១.២១១
កិច្ចសន្យាទ្រព្យសកម្ម		១០.១៩១.៤៦៨	(១៦.៦៧១.៣២៦)
កិច្ចសន្យាបំណុល		(៣.៤០៧.២៣០)	៩០១.៧៣២
		<u>១៣៨.០៩៧.០៨២</u>	<u>(៩៤.៦៩២.៩១១)</u>
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		(៧.៣៣២.៥៩៥)	(២១.៨៤១.៩២៦)
ពន្ធលើប្រាក់ចំណូលបានបង់		<u>(៧.៣៣២.៥៩៥)</u>	<u>(២១.៨៤១.៩២៦)</u>
		<u>១៣០.៧៦៤.៤៨៧</u>	<u>(១១៦.៥៣៤.៨៣៧)</u>
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ			

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលប្រាំមួយខែបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (ត)

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលប្រាំបួនខែ	
	សម្គាល់	៣០ កញ្ញា ២០២៥ ^(១)	៣០ កញ្ញា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិញ្ញា	៤	(២៣៩.៩០៩.០៦១)	(៣១.៧៩៣.៨០៩)
ការទិញទ្រព្យអរូបី		(៣៩៧.២១៩)	(២៥.៤៧៤)
ការប្រាក់បានទទួល		១.៥៩៥.៦១៥	៣.៥៦៩.៥៨៥
(ការដាក់ប្រាក់)/ការដកប្រាក់នៃការវិនិយោគរយៈពេលខ្លី		(៥៤៧.៦៨៨)	៣៣.១៩២.៩៦៦
សាច់ប្រាក់សុទ្ធប្រើក្នុង/បានមកពីសកម្មភាពវិនិយោគ		(២៣៩.២៥៨.៣៥៣)	៤.៩៤៣.២៦៨
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	១២	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៥៥.៨៧៩.៧០៣	១៤៩.៨៣៣.០១៦
ការប្រាក់បានបង់		(១១.៧០៩.១៥៥)	(១៣.៧៧០.៧២០)
ការបង់សងប្រាក់កម្ចី		(២៨.៨៣១.៨៤២)	(២១.៣៦១.៤៣៥)
ប្រាក់ទទួលបានពីជំនួយរដ្ឋាភិបាល		៣៤៧.២៨៤	-
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៣៩៦.៩៣៦	៣.៧៤៣.៨៧៩
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១១១.៥១៦.៨៣៥	១១៣.៨៧៨.៦៤៩
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៣.០២២.៩៦៩	២.២៨៧.០៨០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	១៥.៦៦០.២០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		២១.៤២៩.៦៣៥	១៧.៩៤៧.២៨០

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (“ក.ខ.វ.ប.ន”) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក.ស.ហ.វ”) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈ សេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ E/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទប័ណ្ណមុខងារដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្អែកជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពី បម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោល- ការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្ម ដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន
១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែន រូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណ ផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយ គ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺ មិនអាច ប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់ រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយប៉ាន់ ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នក ចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែល កំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណា រូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់យ៉ាងណាវិញនឹងមានផល ប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រព័ន្ធថវិកាស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលរំពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវ សាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ គ.អ.ក ២១ ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការបញ្ចេញព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)

ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាធនាគាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន។

ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ថ្មីនេះបានចេញផ្សាយក្នុងគោលបំណងជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយការកាត់បន្ថយតម្រូវការនៃការលាតត្រដាងតាមស្តង់ដា និងវិសោធនកម្មដែលបានចេញផ្សាយចន្លោះពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ
- វិសោធនកម្មលើ ស.គ.អ.ក ៧ និង ស.រ.ហ.អ.ក ៧ ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ ស.គ.អ.ក ១២ កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ
- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ និង
- វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)
វិសោធនកម្មលើ ស.គ.អ.ក ២១ ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស

វិសោធនកម្មនេះមានគោលបំណងបង្កើនប្រយោជន៍នៃព័ត៌មានដែលទទួលបាន ក្នុងវិធីសាស្ត្រដែលមានប្រសិទ្ធភាពនៃថ្លៃដើម។ វិសោធនកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមតិយោបល់ពីភាគីពាក់ព័ន្ធ ដែលរំពឹងថានឹងកាត់បន្ថយភាពខុសគ្នានៅក្នុងការអនុវត្ត និងផ្តល់មូលដ្ឋានច្បាស់លាស់សម្រាប់ការរាយការណ៍ក្នុងរូបិយប័ណ្ណដែលមានអតិផរណាខ្ពស់។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	១៦៦.០៦៤.៨៣៥	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៣៣.០១២.៨១៦	៤៤.៤៨៧.៣៧០
ការលុបចេញពីបញ្ជី	(៣៥០.៨៧៥)	(៤.៦៤៦.៩០៨)
សមតុល្យចុងគ្រា/ឆ្នាំ	៣.៨៩៩.៦១៦.៨៧១	៣.៦៥១.៤១៥.១០៥
រំលស់បង្ការ		
សមតុល្យដើមគ្រា/ឆ្នាំ	៧១១.៧៥០.៦៧៩	៦៥៧.៩២៣.៨០៧
រំលស់ក្នុងគ្រា/ឆ្នាំ	៤៦.២៥៦.២៨១	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	-	(៤.២៨១.០០១)
សមតុល្យចុងគ្រា/ឆ្នាំ	៧៥៨.០០៦.៩៦០	៧១៧.៧៥០.៦៧៩
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	៣.១៤១.៦០៩.៩១១	២.៩៣៣.៦៦៤.៤២៦

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៤ ពាន់រៀល
ការទិញបន្ថែម	១៦៦.០៦៤.៨៣៥	៤០.៤៨០.៧០០
ការផ្ទេរពីសន្និធិ	៣៣.០១២.៨១៦	៧.២២៥.៦៦២
ការរួមចំណែកដើមទុនពី ក.ស.ហ.វ	(១៥.៨៤២.៨៧៧)	-
តំហាយ/(កំណើន)នៅក្នុងគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	៥៨.៣១៨.៧៨១	(៨.៦៨៦.៨៩១)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(១.៦៤៤.៤៩៤)	(៧.២២៥.៦៦២)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	<u>២៣៩.៩០៩.០៦១</u>	<u>៣១.៧៩៣.៨០៩</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ១២ខែ (២០២៤៖ ៩ខែ ទៅ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,២៥% ទៅ ៥,២៥% (២០២៤៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៥,៥ពាន់លានរៀល (២០២៤៖ ៩៤,៩ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ដើមទុន

	ភាគហ៊ុនធម្មតា		ភាគហ៊ុនប្រភេទ "ក"		បុព្វលាភភាគហ៊ុន	ការរួមចំណែកដើមទុន	សរុប
	ចំនួន	ពាន់រៀល	ចំនួន	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥							
(មិនបានធ្វើសវនកម្ម)	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៩៥.៣៧៤.៧០២	៦៣៦.៦០១.៩៨៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
(បានធ្វើសវនកម្ម)	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៧៩.៥៣១.៨២៥	៦២០.៧៥៩.១០៧
(ក) បម្រែបម្រួលនៃការរួមចំណែកដើមទុនមានដូចខាងក្រោម៖							
						មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
សមតុល្យដើមគ្រា/ឆ្នាំ						៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥
ការបន្ថែម						១៥.៨៤២.៨៧៧	-
សមតុល្យចុងគ្រា/ឆ្នាំ						៩៥.៣៧៤.៧០២	៧៩.៥៣១.៨២៥

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័តឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាលសម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ។

៧. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧
ផ្ទេរពីចំណេញរក្សាទុក	-	៤.២៥២.១៤៦	៤.២៥២.១៤៦	១៨.០០៦.៩៦៦	២៦.៥១១.២៥៨
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៣៩.៧៤៧.៤១៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីចំណេញរក្សាទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៩៧១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង
ទុនបម្រុងចំនួន ២៦ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៨. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៨.១៣៤.២៩២	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៤.៧៧៦.៩២៧	២៤.៨៣០.០២៩
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៧៩.២០៥.៩២៤	៣៩១.១៤៨.១៥៩
	<u>៤៣២.១១៧.១៤៣</u>	<u>៤៤៣.៧២៧.០៩៩</u>
ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	១.២៥៥.៧២៦	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	១.១១០.៨៨៣	២.២៦៧.៩៩០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៣.៣២៨.១១៨	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៨.២២៣.៨៧៦	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៤៥.៨៨៩.៩៩៣	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១ P	១៩០.២៤០.១៣០	៧២.០៤៣.៦៤៦
EIB	១៧.០២៣.៣៥៣	៨.០៧៧.៦៣៩
	<u>១.១២៧.០៧២.០៧៩</u>	<u>៩៨៦.៨៩២.២៨៣</u>
	<u>១.៥៥៩.១៨៩.២២២</u>	<u>១.៤៣០.៦១៩.៣៨២</u>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
រយៈពេលខ្លី		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>១.១២៧.០៧២.០៧៩</u>	<u>៩៨៦.៨៩២.២៨៣</u>
រយៈពេលវែង		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	១៨.១១៨.៣៩៧	១៥.៧៤៣.៨៧៩
-ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦៩.០៨១.៧២៣	៦៥.៨៨០.២៨៣
-ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣៤៤.៩១៧.០២៣	៣៦២.១០២.៩៣៧
	<u>៤៣២.១១៧.១៤៣</u>	<u>៤៤៣.៧២៧.០៩៩</u>
	<u>១.៥៥៩.១៨៩.២២២</u>	<u>១.៤៣០.៦១៩.៣៨២</u>

៩. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
ការបន្ថែម	-	-	-	៣៤៧.២៨៤	៣៤៧.២៨៤
រំលស់	-	(១.៣៨៩.៧៥៤)	(៩៩.៣៨០)	(១៨.២៩៧)	(១.៥០៧.៤៣១)
សមតុល្យនាថ្ងៃទី៣០					
ខែកញ្ញា ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១១.២៥៣.៥៦១	៣.៦០៦.៥៤៦	២.១៦៩.៥០៨	៧១.៤៦៥.៨១៤
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១

១០. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩៤.១៧៦.០៨៤	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	៩០.៨២៦.៣៥៤	១២៦.១៥៧.៨១៤
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៩.៦២៧.៣៦០	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៩.៦៥១.៥៩៩	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៦.៧៤៨	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៧៦	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	៤៣.៦៩០	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១៣.២៤១.១២១	៩.៥៩៨.៨៨៧
	៩៣.៣៥៧.៧៩៤	៨៧.០៦៦.៤១១
	១៨៤.១៨៤.១៨៨	២១៣.២២៤.២២៥
	២៧៨.៣៦០.២៣២	៣០២.១៧៤.៧៩១

១១. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៥៩១.៣៤៣	៤.៣៩៨.៥៦៤
ចំណូលបង្គរពីការលក់ទឹកស្អាត	២៦.៨០៣.៣៧៩	៣៣.១៨៧.៦២៦
	<u>២៧.៣៩៤.៧២២</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(១១៣.១៦៥)	(៣.៥២០.៣៩៥)
	<u>(១១៨.៤៤៣)</u>	<u>(៣.៥២៥.៦៧៣)</u>

១២. ភាគលាភ

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ៤.៥៦៦.០៩១.២៥០រៀលជូនភាគហ៊ុនិក។

១៣. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣០ កញ្ញា ២០២៥ ៣០ កញ្ញា ២០២៤ ពាន់រៀល ពាន់រៀល		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ ៣០ កញ្ញា ២០២៥ ៣០ កញ្ញា ២០២៤ ពាន់រៀល ពាន់រៀល	
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	២៦.៧១៩.៥៤៦	៣១.២៣៤.៥៧៧	៨១.១៩៦.៨៤៤	៩៥.៦៤៨.៤១៨
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤០.៧១៩.៦៤៧	៤១.៤៩៨.៤៩៤	១២២.២២៤.៧៩៤	១៣០.៦៩២.១៨២
- គ្រឹះស្ថានសាធារណៈ	៥.៤៥៥.០៦៣	៦.០៦៧.៩៧៩	១៦.៥៩១.៥១១	១៨.៣៤៧.០៣៥
- អាជ្ញាធររដ្ឋស្វយ័តនានា	៣៩០.១៣២	៣២៥.៦៣៧	៩៧៥.៥១៦	៧៩២.៣៨៧
- អ្នកចែកចាយ	២.២៥៧.៣៣៧	២.៧៩២.៦៦៤	៧.០៥៤.៤៧៦	៨.៣៨៨.៥១៤
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១៨.៤៣៦	២០.១៣៣	៥៥.៧៤៨	៦២.០៨៦
- ដក៖ ការលុបចោលវិក្កយបត្រ	(១៦១.៧៥៦)	(៤៨.៧៣៣)	(៤៧២.៤២៥)	(១.៥២៨.២៤៨)
	<u>៧៥.៣៩៨.៤០៥</u>	<u>៨១.៨៩០.៧៥១</u>	<u>២២៧.៦២៦.៤៦៤</u>	<u>២៥២.៤០២.៣៧៤</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ៖	២.៤៩៥.៦៩៨	២.៩២៩.៦៣៣	៥.៣៧៣.៦៤៩	៨.៨៧៤.០៦៦
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.៣៨៧.៥០៨	១.៣២០.៤៧៧	៣.៧៦៥.៩៩២	៣.៥៩២.២៣០
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១២៩.៤៨៩	២៦.៨៣៣	២៦៣.៧៧៣	៩៤.៩៣៨
	<u>៧៩.៤១១.១០០</u>	<u>៨៦.១៦៧.៦៩៤</u>	<u>២៣៧.០២៩.៨៧៨</u>	<u>២៦៤.៩៦៣.៦០៨</u>

១៤. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីបញ្ចប់ខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលប្រាំបញ្ចប់មួយខែ	
	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤	៣០ កញ្ញា ២០២៥	៣០ កញ្ញា ២០២៤
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	១.១៣៦.៥៤៥	១.២៩១.៩៤៤	៣.៣៨០.៣៥៦	៥.១៩៧.៥២៣
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ របស់ប្រាក់កម្ចី	១.០៣៥.០៧៦	១៥.៥៨១.៣៩១	៩.៥៦១.៣៦៣	៣៣.១៦៥.៩២៨
	<u>២.១៧១.៦២១</u>	<u>១៦.៨៧៣.៣៣៥</u>	<u>១២.៩៤១.៧១៩</u>	<u>៣៨.៣៦៣.៤៥១</u>
ចំណាយហិរញ្ញវត្ថុ៖				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៥.១៩៦.២០៦)	(៤.៩២១.០១៥)	(១៥.៤២៣.៤៦៤)	(១៧.១១៤.១៩៨)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	(១៦.៩៩៦)	(៣.៩១៩.៧០៧)	(៧.៣៦៩.០៣៣)	(២៤.៥៨០.៤៥២)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៤៤១.៦៦៦	៩២៤.៥៤៣	១.៦៤៤.៤៩៤	៧.២២៥.៦៦២
	<u>(៤.៧៧១.៥៣៦)</u>	<u>(៧.៩១៦.១៧៩)</u>	<u>(២១.១៤៨.០០៣)</u>	<u>(៣៤.៤៦៨.៩៨៨)</u>
	<u>(២.៥៩៩.៩១៥)</u>	<u>៨.៩៥៧.១៥៦</u>	<u>(៨.២០៦.២៨៤)</u>	<u>៣.៨៩៤.៤៦៣</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។
- (ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៥. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ក មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ក មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ក មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ក ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៦. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣០ កញ្ញា ២០២៥		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ ៣០ កញ្ញា ២០២៥	
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	២០.៣៤៦.១១៥	២១.៥៥០.៨៧២	៦១.៧៧០.៣៦០	៧៦.០៦៩.២២៩
ចំនួនភាគហ៊ុនជាមធ្យមទម្ងន់	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (ពាន់រៀល)	២៣៣,៩៤	២៤៧,៧៩	៧១០,២២	៨៧៤,៦៣

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមការិយបរិច្ឆេទបញ្ចប់នេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៧. ប្រតិបត្តិការតាមគោលការណ៍

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធហ្មាតិក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣០ កញ្ញា ២០២៥		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ ៣០ កញ្ញា ២០២៥	
ក្រោមការគ្រប់គ្រងតែមួយ				
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ				
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	២.៥៦៤.០៥៣	៧.៤៨៦.២៣៧	១១.៧០៩.១៥៥	១៧.១១៤.១៩៨

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣០ កញ្ញា ២០២៥		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ប្រាំបួនខែ ៣០ កញ្ញា ២០២៥	
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៦២៧.២៩៦	៧២៦.៣៧១	១.៨៧០.៦២៦	១.៨៩០.៧៦៥

១៨. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួល នៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិ អំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញ កាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជា ឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពី អតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការ គ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យ ទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅ លើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាព មានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាង នេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែល ត្រូវសងនោះទេ។

១៩. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ កញ្ញា ២០២៥ ពាន់រៀល	ធ្វើសវនកម្មច ៣១ ធ្នូ ២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៦៤.០៨២.១២០	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៣៥១.១៧១	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១៦.១៧៩.៩៧៥	១.០៥៤.១៧៦
	<u>៣៨៣.៦១៣.២៦៦</u>	<u>២៨៦.៧៨១.៨៥១</u>

២០. យថាហេតុនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជារឿយៗតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងពេលរាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០រៀល។
- (ខ) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគទុនិកបានអនុម័តលើភាគលាភចំនួន ៣៥០រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០រៀល។ ការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។
- (ឃ) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័ត ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាល សម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ជាការរួមចំណែកដើមទុនទៅកាន់ រ.ទ.ស.ភ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)



: + ៨៥៥ (៣១) ៩៣៥ ០៨ ០៨



: ir@ppwsa.com.kh



: www.ppwsa.com.kh

អគារលេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា